

អត្ថប្រយោជន៍ការពារបន្ថែមជាក្រុម លើគ្រោះថ្នាក់ជាយថាហេតុ



លក្ខណៈនៃផលិតផល

អាយុសមាជិកដែលត្រូវបានធានា	18 - 64ឆ្នាំ
រយៈពេលធានារ៉ាប់រង	1ឆ្នាំ
ទឹកប្រាក់ត្រូវបានធានា	ចាប់ពី \$5,000 ឡើង

អត្ថប្រយោជន៍ធានារ៉ាប់រង

សំណងមរណភាព ឬពិការភាព ទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយគ្រោះថ្នាក់ជាយថាហេតុ	900% នៃទឹកប្រាក់ត្រូវបានធានា
សំណងពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ ដោយគ្រោះថ្នាក់ជាយថាហេតុ	យោងតាមតារាងអត្ថប្រយោជន៍ធានារ៉ាប់រង



I តារាងអត្ថប្រយោជន៍ធានារ៉ាប់រង

ល.រ	ព្រឹត្តិការណ៍ត្រូវបានធានារ៉ាប់រង	ភាគរយ (%) នៃទឹកប្រាក់ត្រូវបានធានា
1	ការបាត់បង់អវយវៈ1	50%
2	ការបាត់បង់ដៃម្ខាងត្រឹមកដៃ	50%
3	ការបាត់បង់ភ្នែកម្ខាង	50%
4	ការបាត់បង់សមត្ថភាពក្នុងការស្តាប់លឺនៃត្រចៀកទាំងសងខាង	75%
5	ការបាត់បង់សមត្ថភាពក្នុងការស្តាប់លឺនៃត្រចៀកម្ខាង	20%
6	ការបាត់បង់សមត្ថភាពក្នុងការនិយាយ	50%
7	ការបាត់បង់មេដៃ 2៖ ទាំង 2ថ្ងាវៃនៃមេដៃនីមួយៗ	30%
8	ការបាត់បង់មេដៃ 1៖ ទាំង 2ថ្ងាវៃ	10%
9	ការបាត់បង់មេដៃ 1៖ តែ 1ថ្ងាវៃ	5%
10	ការបាត់បង់ចង្កុលដៃ 1៖ ទាំង 3ថ្ងាវៃ	6%
11	ការបាត់បង់ចង្កុលដៃ 1៖ ត្រឹម 2ថ្ងាវៃ	4%
12	ការបាត់បង់ចង្កុលដៃ 1៖ តែ 1ថ្ងាវៃ	2%
13	ការបាត់បង់ម្រាមកណ្តាល នាងដៃ ឬកូនដៃ 1៖ ទាំង 3ថ្ងាវៃនៃម្រាមណាមួយ	5%
14	ការបាត់បង់ម្រាមកណ្តាល នាងដៃ ឬកូនដៃ 1៖ ត្រឹម 2ថ្ងាវៃនៃម្រាមណាមួយ	3%
15	ការបាត់បង់ម្រាមកណ្តាល នាងដៃ ឬកូនដៃ 1៖ តែ 1ថ្ងាវៃនៃម្រាមណាមួយ	2%
16	ការបាត់បង់មេដើង 1៖ ទាំង 2ថ្ងាវៃ	6%
17	ការបាត់បង់មេដើង 1៖ តែ 1ថ្ងាវៃ	2%
18	ការបាត់បង់ម្រាមដើងណាមួយផ្សេងទៀតក្រៅពីមេដើង (ក្នុងមួយម្រាម)	3%

*បញ្ជាក់៖ សំណងអតិបរមាសម្រាប់ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ កំណត់ត្រឹម 100%នៃទឹកប្រាក់ត្រូវបានធានា ឬ ច្រើនបំផុត \$100,000 សម្រាប់សមាជិកដែលត្រូវបានធានាមួយរូប។

ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអានខ និងលក្ខខណ្ឌ ធានារ៉ាប់រង។

I ករណីមិនធានា

ក្រុមហ៊ុននឹងមិនធានាលើករណីមរណភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ និងពិការភាព ដោយផ្នែក និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ ដែលត្រូវបានបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោមឡើយ៖

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) ការឆ្លងវីរុសហ៊ីវ (HIV) រោគសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- (៣) សង្គ្រាម (មិនចាបានប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើកូដកម្ម ការកើនឡើងប្រជាប្រិយភាព ប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។
- (៤) ខណៈពេលដែលសមាជិកដែលត្រូវបានធានាប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលសមាជិក ដែលត្រូវបានធានាកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- (៥) ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីសមាជិកដែលត្រូវបានធានា គឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើការ ហោះហើរជាប្រចាំ និងទៀងទាត់តាមកាលវិភាគហោះហើរ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។
- (៦) ខណៈពេលដែលសមាជិកដែលត្រូវបានធានាបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នក ស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- (៧) សមាជិកដែលត្រូវបានធានាបានដឹងអំពីបញ្ហារាងកាយថាមានជំងឺ ឬរូបសម្បទនពេលចាប់ផ្តើម កិច្ចសន្យាធានារ៉ាប់រង ប៉ុន្តែសមាជិកដែលត្រូវបានធានាមិនបានជូនដំណឹងដល់ក្រុមហ៊ុនឡើយ។
- (៨) សមាជិកដែលត្រូវបានធានាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណចុះបញ្ជីត្រឹមត្រូវ។
- (៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។
- (១០) ការមានគភ៌ ការសម្រាលកូន ការរលូតកូន ឬផលវិបាកណាមួយកើតចេញពីកត្តាទាំងអស់នេះ។